

ដីកាសង្គ្រោះ

ជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពានផ្លូវភេទមានសិទ្ធិដាក់ពាក្យទៅតុលាការជាន់ខ្ពស់សុំឱ្យមាន ដីកាសង្គ្រោះណាមួយដូចតទៅនេះ៖

1. ដីកាដែលរារាំង អ្នកវាយប្រហារមិនឱ្យរំលោភបំពានលើជនរងគ្រោះ និងសមាជិកផ្សេងទៀតរបស់គ្រួសារ។
2. ដីកាដែលបង្គាប់ឱ្យអ្នកវាយប្រហារចាកចេញពីគ្រួសារ។
3. ដីកាដែលបង្គាប់អ្នកវាយប្រហារមិនឱ្យចូលលំនៅដ្ឋាន សាលារៀន អាជីវកម្ម ឬកន្លែងការងាររបស់ជនរងគ្រោះបាន។
4. ដីកាដែលផ្តល់សិទ្ធិមើលខុសត្រូវ ឬសិទ្ធិមកលេងកូន ឬកូនៗជាអនីតិជន។
5. ដីកា ដែលរារាំងអ្នកវាយប្រហារមិនឱ្យ ឬបង្កការរំខាន ដល់ កូនជាអនីតិជនដែលស្ថិតក្រោមសិទ្ធិមើលខុសត្រូវរបស់ជនរងគ្រោះ។
6. ដីកា ដែលបង្គាប់ភាគីដែលមិនទទួលបានសិទ្ធិមើលខុសត្រូវកូនឱ្យផ្តល់ប្រាក់កាំទ្រ ដល់កូនជាអនីតិជន ប្រសិនបើពួកគេមាន កាតព្វកិច្ច ផ្លូវច្បាប់ក្នុងការធ្វើបែបនេះ។
7. ដីកា ដែលបង្គាប់ចុងចោទឱ្យសងបំណុលដែលមានកាលកំណត់ជាក់លាក់ ខណៈពេលដែលដីកាស្ថិតក្នុងសុពលភាព ។
8. ដីកា ដែលបង្គាប់ចុងចោទឱ្យចូលរួមក្នុងការប្រឹក្សាយោបល់ ។

ការចាប់ខ្លួនពលរដ្ឋ

ជនរងគ្រោះពីអំពើហិង្សា ក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ មានសិទ្ធិស្នើឱ្យមានការចាប់ខ្លួនពលរដ្ឋ។ មន្ត្រីនគរបាល ដែលផ្តល់មត្តទេសក៍ជនរងគ្រោះនេះ ឱ្យជនរងគ្រោះ ត្រូវប្រាប់ជនរងគ្រោះ អំពីរបៀបអនុវត្តសិទ្ធិស្នើឱ្យមាន ការចាប់ខ្លួនពលរដ្ឋក្នុងលក្ខណៈប្រកបដោយសុវត្ថិភាព។

បណ្តឹងស៊ីវិល

ជនរងគ្រោះ ពីអំពើហិង្សា ក្នុងគ្រួសារ, ឧក្រិដ្ឋកម្មដោយការស្តាប់ និង ការរំលោភបំពានផ្លូវភេទ មានសិទ្ធិដាក់ ពាក្យបណ្តឹងស៊ីវិល សម្រាប់ការខូចខាតដែលកើតចេញពី ការរំលោភបំពាន ដូចជា ចំណាយផ្នែកវេជ្ជសាស្ត្រ, ការខាតបង់ប្រាក់ចំណូល, ការខូចខាតទ្រព្យសម្បត្តិ និង ចំណាយផ្សេងៗ ទៀត ចំពោះជនរងគ្រោះ ឬ ទីភ្នាក់ងារ ដែលផ្តល់ទិដ្ឋភាព ដល់ជនរងគ្រោះ។

ករណីចងវិភាគ

ជនរងគ្រោះ ពីករណីចងវិភាគ គួរដឹងថា នេះអាចបង្កឱ្យមាន របួស នៅផ្នែកខាងក្នុងបាន ហើយលោកអ្នក ត្រូវបានលើកទឹកចិត្ត ឱ្យទៅរកការពិនិត្យ ផ្នែកវេជ្ជសាស្ត្រ។

សម្រាប់ករណីបន្ទាន់ សូមទូរសព្ទទៅលេខ 9-1-1



**មត្តទេសក៍ជនរងគ្រោះ
នៃផ្នែកនគរបាលឡងប៊ិច**
400 W. Broadway, ឡងប៊ិច, កាលីហ្វ័រញ៉ា CA 90802

សេចក្តីលំអិត អំពីអំពើហិង្សា ក្នុងគ្រួសារ	(562) 570-7277
សេចក្តីលំអិត អំពីឧក្រិដ្ឋកម្ម ផ្លូវភេទ	(562) 570-7368
សេចក្តីលំអិត អំពីការរំលោភបំពានលើកុមារ	(562) 570-7321

ដីការារាំង ជាបណ្តោះអាសន្ន (TRO)

នីតិវិធីដាក់ពាក្យបណ្តឹង ទៅតុលាការជាន់ខ្ពស់ ឡងប៊ិច ៖
 ការិយាល័យក្រឡាបញ្ជី ជាន់ទី 1, បន្ទប់ 1200, បង្គោល #1-4
 275 រុក្ខវិថី Magnolia, ឡងប៊ិច, កាលីហ្វ័រញ៉ា CA 90802
 ម៉ោង ៖ 8:30 ព្រឹក - 3:30 រសៀល
 (562) 256-2315

1. សូមទៅ ការិយាល័យក្រឡាបញ្ជី ដើម្បីស្នើសុំ សំណុំឯកសារ ដីការារាំង ជាបណ្តោះអាសន្ន (TRO) ចំពោះករណីអំពើហិង្សា ក្នុងគ្រួសារ ឬ ស្នើសុំ ដោយផ្ទាល់ ទៅ ផ្នែកជំនួយផ្លូវច្បាប់ (សូមមើល នៅខាងក្រោមនេះ) ដើម្បីទទួលបាន ជំនួយផ្លូវច្បាប់ ដោយឥតគិតថ្លៃ ។
2. សូមបំពេញ ទម្រង់បែបបទ ទាំងអស់ ហើយយកទៅ បង្អួចដាក់ពាក្យបណ្តឹង #1-4 ដែលមានក្រឡាបញ្ជី នឹងចាក់ចែងដាក់ លេខករណី ឱ្យ ។
3. សូមរង់ចាំ នៅបន្ទប់រង់ចាំ នៅបន្ទប់ 1200 រហូតទាល់តែ ក្រឡាបញ្ជី ហៅឈ្មោះលោកអ្នក។
4. ប្រសិនបើចៅក្រមផ្តល់តាមសំណើរបស់លោកអ្នក នោះលោកអ្នកនឹងទទួលបានដីការារាំងជាបណ្តោះអាសន្នភ្លាមៗ។
5. ប្រសិនបើទទួលបានរួច នោះក្រឡាបញ្ជីនឹងផ្តល់ជូន លោកអ្នក នូវឯកសារ ចំនួន ពីរ (2) ច្បាប់ ដែលមួយច្បាប់ សម្រាប់ចុងចោទ និង មួយទៀតសម្រាប់លោកអ្នក។
6. ប្រសិនបើលោកអ្នក មានការិយាល័យចៅក្រមកំប៉ត បម្រើការងារ ផ្នែកដីកា នោះលោកអ្នកនឹងចាំបាច់ ត្រូវមាន ដូចជា ឯកសារពាក្យស្នើសុំ #DV-100, TRO មួយច្បាប់ មួយច្បាប់ និង ទម្រង់បែបបទ #DV-110 មួយច្បាប់។
7. សូមរក្សាទុក TRO មួយច្បាប់នៅជាប់ខ្លួនលោកអ្នកជានិច្ច ។

ក្តីនឹកជំនួយផ្លូវច្បាប់ - បុគ្គលិកជំនួយផ្លូវច្បាប់ នឹងមាននៅ សាលាកាត់ក្តីឡងប៊ិច ជាន់ទី 1, បន្ទប់ 1004, នៅថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ដោយចាប់ទទួលឯកសារ នៅម៉ោង 9:00 ព្រឹក ។ អតិថិជនដែលមកមុន នឹងទទួលបានសេវាមុន។ សេវាទាំងអស់ គឺមិនគិតថ្លៃនោះទេ។

ព័ត៌មាននេះ អាចរកបាន ជាទម្រង់ផ្សេងទៀតបាន ដោយត្រូវស្នើសុំ ទៅផ្នែកសេចក្តីលំអិត អំពីអំពើហិង្សាក្នុងគ្រួសារ LBPD តាមលេខ (562) 570-7277។

សម្រាប់ករណីបន្ទាន់ សូមទូរសព្ទទៅលេខ 9-1-1

បណ្តាញលេខទូរស័ព្ទបន្ទាន់ និងសេវាករណីប៉ះទង្គិច

1736 មជ្ឈមណ្ឌលវិបត្តិគ្រួសារ ផ្ទះស្នាក់អាស្រ័យបណ្តោះអាសន្ន សម្រាប់ក្មេងជំទង់, ស្ត្រីរងការរាយង និងកូន របស់ពួកគេ។	(310) 379-3620
ផ្ទះរាងពងក្រពើ បណ្តាញលេខទូរស័ព្ទបន្ទាន់ 24 ម៉ោង, ការប្រឹក្សាយោបល់ របស់ផ្ទះស្នាក់អាស្រ័យ, ការតស៊ូមតិ ផ្លូវច្បាប់, ជំនួយថ្លៃជួលផ្ទះ នៃកម្មវិធីយុវជន, និង ការគាំទ្រ ផ្សេងៗ ទៀត សម្រាប់ជនរងគ្រោះ ពីអំពើហិង្សា ក្នុងគ្រួសារ និង កូនៗ របស់ពួកគេ	(562) 594-4555 (562) 594-9492
JFCS ឡងប៊ិច / តំបន់វេស អូរេញ ជំនួយជនរងគ្រោះ ពីអំពើហិង្សា ក្នុងគ្រួសារ, ការប្រឹក្សាយោបល់ សម្រាប់ជនរងគ្រោះ ពីឧក្រិដ្ឋកម្ម, ក្រុមគាំទ្រ, ការប្រឹក្សាយោបល់ ជាលក្ខណៈបុគ្គល និង ជាលក្ខណៈគ្រួសារ ។	(562) 427-7916
មជ្ឈមណ្ឌលជនរងគ្រោះ ពីការប៉ះទង្គិច ឡងប៊ិច សេវាសុខភាពផ្លូវចិត្ត និង ការគ្រប់គ្រងករណី សម្រាប់ជនរងគ្រោះ ពីឧក្រិដ្ឋកម្ម និង គ្រួសារ របស់ពួកគេ ។	(562) 491-7977
ការិយាល័យសេវាជនរងគ្រោះ នៃតំបន់ឡងប៊ិច អ៊ែនជីឡេស ជនរងគ្រោះ ពីឧក្រិដ្ឋកម្ម ដូចជា អំពើហិង្សា ក្នុងគ្រួសារ និង ការរំលោភបំពាន ផ្លូវភេទ អាចមានគុណវុឌ្ឍិអាចទទួលបាន សេវានានា តាមរយៈ កម្មវិធីជំនួយសាក្សីជនរងគ្រោះ នៃការិយាល័យមេធាវីតំបន់ឡងប៊ិចអ៊ែនជីឡេស ដែលការិយាល័យ នៅទូទាំងតំបន់ ។	(800) 380-3811
បណ្តាញលេខទូរស័ព្ទបន្ទាន់ របស់ SU CASA ផ្ទះស្នាក់អាស្រ័យ, សេវាប្រឹក្សាយោបល់ និង សេវា ផ្សេងៗ ទៀត ។ ធនធាន សម្រាប់ជនរងគ្រោះ ពីអំពើហិង្សា ក្នុងគ្រួសារ និង កូនៗ របស់ពួកគេ ។	(562) 402-4888
បណ្តាញលេខទូរស័ព្ទបន្ទាន់ សម្រាប់ការបង្ការ ករណីអត្តឃាត សេវា 24 ម៉ោង ។	(310) 391-1253
បណ្តាញលេខទូរស័ព្ទបន្ទាន់ របស់ ទិស្វាក់អាស្រ័យ សម្រាប់ស្ត្រី ឡងប៊ិច ផ្ទះស្នាក់អាស្រ័យ, សេវាប្រឹក្សាយោបល់ និង ធនធាន ផ្សេងៗ ទៀត សម្រាប់ជនរងគ្រោះ ពីអំពើហិង្សា ក្នុងគ្រួសារ និង កូនៗ របស់ពួកគេ ។	(562) 437-4663 (ផ្ទះរបស់គាត់)
បណ្តាញលេខទូរស័ព្ទបន្ទាន់ ពេលមានវិបត្តិយុវជន អន្តរាគមន៍ ពេលមានវិបត្តិ និង ការប្រឹក្សាយោបល់ ។ សេវាបញ្ជូននានា សម្រាប់ យុវជន គ្មានទីជម្រក, និង មជ្ឈមណ្ឌលសារព្យាគ្រីក្យ សម្រាប់ ជនរងគ្រោះ និង គ្រួសារ របស់ពួកគេ ។	(800) 843-5200
សេវាវិបត្តិ ពីការរំលោភបំពាន ផ្លូវភេទ របស់ YWCA សេវាជំនួយអមដំណើរ, សេវាតស៊ូមតិ, សេវាអប់រំសហគមន៍, សេវាប្រឹក្សាយោបល់ ជាលក្ខណៈបុគ្គល និង ជាក្រុម, អន្តរាគមន៍ ពេលមានវិបត្តិ, ស្វ័យការពារ និង បណ្តាញលេខទូរស័ព្ទ រយៈពេល 24 ម៉ោង សម្រាប់ពេលមានវិបត្តិ ។	(877) 943-5778 (877) Y-HELPS-U

សេវាមនុស្សជំពេញវ័យ

អាណាមិក ចំពោះករណីគ្រឿងស្រវឹង សាខាកំពង់ផែ	(562) 989-7697
ទីក្រុងឡងប៊ិច / កម្មវិធីសេចក្តីថ្លៃថ្នូរមនុស្ស បម្រើជាធនធាន ក្នុងករណីមាន ឧក្រិដ្ឋកម្ម ឬ ឧបទ្វរហេតុ ដោយសារការស្អប់។	(562) 570-6730
មជ្ឈមណ្ឌលពហុសេវា (MSC) សេវា សម្រាប់ជនគ្មានទីជម្រក ដូចជាសេវាដឹកទឹក, សេវាប្រៃសណីយ៍, សេវាដឹកជញ្ជូន, សេវាថែទាំកុមារ, សេវាថែទាំវេជ្ជសាស្ត្រ, សេវាសុខភាពផ្លូវចិត្ត, សេវាបន្ទាបគ្រឿងញាណ, សេវាមេរោគ/ ជំងឺអេដស៍, សេវាគ្រប់គ្រងករណីរួម និង ការសម្របសម្រួលទីស្នាក់អាស្រ័យ។	(562) 733-1147
NCADD/LB (ក្រុមប្រឹក្សាជាតិ ផ្នែកគ្រឿងស្រវឹងនិងការពឹងអាស្រ័យ លើឱសថ, Inc) កម្មវិធីព្រឹស្តី ទៅស្ត្រី ។ កម្មវិធីបន្ទាបគ្រឿងញាណ, កម្មវិធីយុវវ័យ ក្នុងជម្រើសអំពើហិង្សា ក្នុងគ្រួសារ និង ជម្រើសវិជ្ជមាន	(562) 426-8262

សេវាគាំទ្រ

ករណីថ្លង់ និង សមត្ថភាពស្តាប់ឮ ចុះខ្សោយ សមាជិកសហគមន៍ថ្លង់ និង សមត្ថភាពស្តាប់ឮ ចុះខ្សោយ ដែលត្រូវការ ជំនួយ និង សេវានានា អាច ទំនាក់ទំនងទៅ មជ្ឈមណ្ឌលគមនាគមន៍ របស់ផ្នែកនគរបាលឡងប៊ិច តាមរយៈលេខ (562) 435-6711 .	
ក្រសួងសុខភាពផ្លូវចិត្ត នៃតំបន់ឡងប៊ិច អ៊ែនជីឡេស	(800) 854-7771
សេវាបញ្ជូន របស់មេធាវី	(562) 988-1122
មូលនិធិជំនួយផ្លូវច្បាប់ របស់ឡងប៊ិច អ៊ែនជីឡេស / គម្រោងអំពើហិង្សា ក្នុងគ្រួសារ ជំនួយផ្លូវច្បាប់ ដោយឥតគិតថ្លៃ ចំពោះបញ្ហាអំពើហិង្សា ក្នុងគ្រួសារ; សេវាបញ្ជូន ទៅរក ជំនួយផ្លូវ ច្បាប់ សម្រាប់បញ្ហាជនអន្តោប្រវេសន៍ និង បញ្ហាពាក់ព័ន្ធ។	(800) 399-4529
អ្នកតស៊ូមតិរបស់ជនរងគ្រោះ នៃអយ្យការក្រុងឡងប៊ិច	(562) 570-5632
បេសកកម្មសង្គ្រោះ ឡងប៊ិច	(562) 591-1292

សេវាយុវជន

សម្រាប់កុមារ ការប្រឹក្សាយោបល់ ផ្នែកចិត្តសាស្ត្រ អំពីការរំលោភបំពាន ផ្នែករាងកាយ / ផ្លូវភេទ និងការមិនអើពើ ចំពោះកុមារ។ កម្មវិធីអប់រំឪពុកម្តាយ។	(562) 422-8472
------------------------------------------------------------------------------------------------------------------------------------------------------	-----------------------

សម្រាប់ករណីបន្ទាន់ សូមទូរស័ព្ទទៅលេខ 9-1-1

សម្រាប់ករណីបន្ទាន់ សូមទូរស័ព្ទទៅលេខ 9-1-1